

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Who is your point of contact?	<p>nay uk naa jee a jom no'ch dtay uk dtoang nay uk aing?</p> <p>( អ្នក ណា ជា ចំណុច ទាក់ ទង អ្នក ឯង? )</p>
Who are the senior officers?	<p>nay uk naa klaH nee uy dtee a hee un joa un kbpoo uH?</p> <p>( អ្នក ណា ខ្លះ នាយ ទាហាន ជាន់ ខ្ពស់? )</p>
Who will be sending the cargo?	<p>nay uk naa jee a nay uk daayil neung pgnaW gaa go?</p> <p>( អ្នក ណា ជា អ្នក ដែល នឹង ផ្ញើ កាហ្វេ? )</p>
Who will be the point of contact?	<p>nay uk naa neung jee a jom no'ch dtay uk dtoang?</p> <p>( អ្នក ណា នឹង ជា ចំណុច ទាក់ ទង? )</p>
What is your cargo?	<p>gaa go nay uk aing ay ee?</p> <p>( កាហ្វេ អ្នក ឯង អី? )</p>
What airline is carrying your cargo?	<p>gro'm hu'n yu'n hoH naa dek gaa go ro boH nay uk aing?</p> <p>( ក្រុម ហ៊ុន យន្តហោះ ណា ដឹក កាហ្វេ របស់ អ្នក ឯង? )</p>
What is your phone or contact number?	<p>layk dtoo ra' sup rœ layk dtay uk dtoang nay uk aing ay ee?</p> <p>( លេខ ទូរស័ព្ទ ឬ លេខ ទាក់ ទង អ្នក ឯង អី? )</p>
What is your hotel?	<p>o dtaayil nay uk aing ay ee?</p> <p>( ហូតែល អ្នក ឯង អី? )</p>

<p>What is the mission impact of this casualty or item?</p>	<p>gaa koch kaat kaang mo' nu'H rœ bpror gaa niH twUh aw ee bpaH dtu'ng gich dol bpay sa' ga' gum yaang naa?</p> <p>( ការ ខូច ខាត ខាង មនុស្ស ឬ ប្រការ នេះ ធ្វើ ឲ្យ ប៉ះ ទង្គិច ដល់ បេសកកម្ម យ៉ាង ណា? )</p>
<p>When is the cargo arriving?</p>	<p>gaa go neung dtrou mok dol bpayl naa?</p> <p>( កាហ្គេន ហ្នឹង ត្រូវ មក ដល់ ពេល ណា? )</p>
<p>When is the unit's flight deck available?</p>	<p>gon laing yu'n hoH joH laWng leu nee a wee a ro boH ong gay uk pee up dtu'm nay bpayl naa?</p> <p>( កន្លែង យន្តហោះ ចុះ ឡើង លើ នាវា របស់ អង្គភាព ទំនេរ ពេល ណា? )</p>
<p>When is your reception?</p>	<p>bpa' de' son taa ra' gay ich nay uk nou bpayl naa?</p> <p>( បដិសណ្ឋារកិច្ច អ្នក នៅ ពេល ណា? )</p>
<p>Where does it need to go?</p>	<p>wee a dtrou gaa dtou ay naa?</p> <p>( វា ត្រូវ ការ ទៅ ឯ ណា? )</p>
<p>Where is it coming from?</p>	<p>wee a mok bpee naa?</p> <p>( វា មក ពី ណា? )</p>
<p>Where are the people?</p>	<p>mo nu'H dtay ung nu'H nou ay naa?</p> <p>( មនុស្ស ទាំង នោះ នៅ ឯ ណា? )</p>
<p>Why do you need this?</p>	<p>may ich gor nay uk aing dtrou gaa ro boH niH?</p> <p>( ម៉េច ក៏ អ្នក ឯង ត្រូវ ការ របស់ នេះ? )</p>
<p>Why do they need to go?</p>	<p>may ich gor bpoo uk gay jum buch dtou?</p> <p>( ម៉េច ក៏ ពួក គេ ចាំ បាច់ ទៅ? )</p>
<p>Why are they late?</p>	<p>may ich gor bpoo uk gay mok yœt?</p> <p>( ម៉េច ក៏ ពួក គេ មក យឺត? )</p>

<p>How much does it weigh?</p>	<p>wee a dtu'm nu'n bpo'n maan? ( វា ទម្ងន់ ប៉ុន្មាន? )</p>
<p>How much does it cost?</p>	<p>wee a tlaay ee bpo'n maan? ( វា ថ្លៃ ប៉ុន្មាន? )</p>
<p>How can we contact you?</p>	<p>yUhng twUh yaang may ich dtay uk dtoang jee a moo ay nay uk aing baan? ( យើង ធ្វើ យ៉ាង ម៉េច ទាក់ ទង ជាមួយ អ្នក ឯង បាន? )</p>
<p>How can we contact them?</p>	<p>yUhng twUh yaang may ich dtay uk dtoang jee a moo ay bpoo uk gay baan? ( យើង ធ្វើ យ៉ាង ម៉េច ទាក់ ទង ជាមួយ ពួក គេ បាន? )</p>
<p>How much ammunition do you need?</p>	<p>nay uk aing dtrou gaa gro up ru'm sayw bpo'n maan? ( អ្នក ឯង ត្រូវ ការ គ្រាប់ រំសេវ ប៉ុន្មាន? )</p>